



ទស្សនកិច្ចដែលមានការមើលខុសត្រូវនិង ដំណើរការផ្លាស់ប្តូរនានា

នៅទីណាដែលឪពុកម្តាយដែលបានបែកគ្នាកំពុងមានបទពិសោធន៍កំរិតខ្ពស់នៃជម្លោះ ឬមានការបារម្ភនានាស្តីពីអំពើហឹង្សា រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់មូលនិធិដល់សេវាទំនាក់ទំនងរបស់កូនៗ ដើម្បីអាចអោយមានសុវត្ថិភាពនៅក្នុងការផ្ទេរកូនៗពីឪពុកម្តាយមួយ ទៅឪពុកម្តាយមួយទៀត និងសំរាប់ទស្សនកិច្ចដែលមានការមើលខុសត្រូវ ធ្វើដូច្នោះឪពុកម្តាយអាចចំណាយពេលជាមួយកូនៗរបស់ពួកគេ ។

តើអ្វីទៅជា សេវាទំនាក់ទំនងរបស់កូនៗ ?

សេវាទំនាក់ទំនងរបស់កូនៗជួយកូនៗពីបណ្តាគ្រួសារដែលបានបែកគ្នា ដើម្បីបង្កើត ឬរក្សានូវទំនាក់ទំនងមួយជាមួយឪពុកម្តាយដែលពួកគេមិនរស់នៅជាមួយ ។ នៅទីណាដែលបណ្តាគ្រួសារដែលបានបែកគ្នា និងការផ្ទេរ កូនៗពីឪពុកម្តាយមួយ ទៅឪពុកម្តាយមួយទៀតមានបញ្ហា នោះសេវាទំនាក់ទំនងរបស់កូនៗផ្តល់ជូននូវទឹកនៃដៃ អព្យាក្រឹត្យមួយសំរាប់សុវត្ថិភាពនៅក្នុងដំណើរការផ្លាស់ប្តូរ ។

នៅពេលណាចាំបាច់ ឬបានណែនាំដោយដីកាតុលាការ សេវាអាចមើលខុសត្រូវពេលវេលាដែលកូនៗចំណាយពេលជាមួយឪពុកម្តាយ ឬសមាជិកគ្រួសារដទៃទៀត ។ ជួនកាលរឿងនេះគឺដោយសារការចោទប្រកាន់នៃអំពើហឹង្សាមួយ ។

ជួនកាលវាដោយសារកូនម្នាក់កំពុងត្រូវបានណែនាំបង្ហាញជាថ្មីទៅអោយឪពុកម្តាយមួយ ឬសមាជិកគ្រួសារ នៅពេលពួកគេបានចំណាយពេលតិចតួច ឬគ្មានពេលនៅជាមួយគ្នា ។

តើអ្វីទៅជាទស្សនកិច្ចដែលមានការមើលខុសត្រូវ ?

នៅពេលដែលកូនម្នាក់ត្រូវការសុវត្ថិភាព

ស្ថានភាពដែលបានត្រួតពិនិត្យដែលមានបំណងដើម្បីចំណាយពេលជាមួយឪពុកម្តាយដទៃទៀត

ឬសមាជិកគ្រួសាររបស់ពួកគេ

នោះទស្សនកិច្ចអាចត្រូវបានមើលខុសត្រូវដោយបុគ្គលិកសេវាទំនាក់ទំនងរបស់កូនៗ ។

តើអ្វីទៅជា ដំណើរការផ្លាស់ប្តូរដែលមានការមើលខុសត្រូវ ?

នៅក្នុងបណ្តាគ្រួសារដែលបានបែកគ្នា មានពេលវេលាមួយចំនួននៅពេលកូនត្រូវការដើម្បីត្រូវបានគេ

‘ប្រគល់ទៅ អោយ’ និង ‘ប្រគល់អោយមកវិញ’ ទៅឪពុកម្តាយ ឬសមាជិកគ្រួសារដទៃទៀត

ដែលមិនមានការថែរក្សាពួកគេ ប្រចាំថ្ងៃ ។

នៅក្នុងករណីនានាដែលឪពុកម្តាយមិនស្រណុកស្រួលជាមួយនឹងការជួបទល់មុខគ្នា

បុគ្គលិកសេវាទំនាក់ទំនងរបស់កូនៗនឹងជួយសំរួល ឬមើលខុសត្រូវលើដំណើរការផ្លាស់ប្តូរ ។

តុលាការ និងសេវាទំនាក់ទំនងរបស់កូនៗ

ប្រសិនបើ លោកអ្នកសំរេចចិត្តដើម្បីទៅតុលាការដើម្បីបាន សេចក្តីសំរេចចិត្តមួយស្តីអំពីកូនរបស់លោកអ្នក

តុលាការ អាចបង្គាប់លោកអ្នកដើម្បីចូលរួមនៅក្នុងដំណើរការផ្លាស់ ប្តូរដែលមានការមើលខុសត្រូវ

ឬសំរាប់ពេលដែលឪពុក ម្តាយមួយ ឬសមាជិកគ្រួសារដទៃទៀតចំណាយពេលជាមួយ

កូនត្រូវបានមើលខុសត្រូវនៅឯ សេវាទំនាក់ទំនងរបស់កូនៗជាក់លាក់មួយ ។

ប្រសិនបើលោកអ្នកត្រូវបានបង្គាប់ដោយតុលាការ ដើម្បីចូលរួមជាមួយសេវាទំនាក់ទំនងរបស់កូនៗ

សេវានឹងប្រឹងធ្វើការ យ៉ាងល្អបំផុតរបស់ខ្លួន ដើម្បីជួយលោកអ្នកអោយអនុវត្តតាមដីកាបង្គាប់

ប្រសិនបើលោកអ្នក និងឪពុកម្តាយដទៃទៀតនៃកូនរបស់លោកអ្នកបំពេញតាមការកំណត់ជ្រើសរើស

និងមានគ្រឿងបរិក្ខារ និងធនធានសមស្របនានា ។

សេវាទំនាក់ទំនងរបស់កូនៗគឺមិនជាប់ជំពាក់ដោយដីកាតុលាការទេ ។

លោកអ្នកអាចត្រឡប់ទៅតុលាការវិញ ប្រសិនបើ ដីកាតុលាការផុតកំណត់ ប្រសិនបើ សេវាទំនាក់ទំនងរបស់
កូនៗមិនអាចបន្តផ្តល់នូវសេវារបស់ខ្លួន ឬប្រសិនបើសេវាសំណូមពរនូវការប្រែប្រួលមួយនៃដីកាបង្គាប់ជាលាយ
លក្ខណ៍អក្សរទៅអោយលោកអ្នក និងឪពុកម្តាយដទៃទៀត ។ ប្រសិនបើ លោកអ្នក
និងឪពុកម្តាយដទៃទៀតយល់ព្រមជាលាយលក្ខណ៍អក្សរចំពោះការរៀបចំចាត់ចែងថ្មីសំរាប់ការចំណាយពេលជាមួយ
កូនរបស់លោកអ្នក លោកអ្នកអាចត្រូវត្រឡប់ទៅតុលាការវិញសំរាប់ដីកាយល់ព្រមដែលត្រូវធ្វើ ។
តុលាការនឹងធ្វើដីកាយល់ព្រមតែមួយប៉ុណ្ណោះ ប្រសិនបើ វាជាផលប្រយោជន៍ល្អបំផុតរបស់កូន
ដើម្បីធ្វើដូច្នោះ ។

សេវាទំនាក់ទំនងរបស់កូនៗអាចសំណូមពរលោកអ្នក

ឬឪពុកម្តាយដទៃទៀតអោយចូលរួមនៅក្នុងសេវាសំរាប់ឪពុក ម្តាយធ្វើកិច្ចសហការក្រោយការបែកគ្នា ។

តុលាការអាចបង្គាប់អោយមានការចូលរួមនៅឯកម្មវិធីនានា

ដទៃទៀតនៅពេលណាមួយនៅក្នុងអំឡុងពេលសកម្មភាពខាងផ្លូវច្បាប់ ដើម្បីព្យាយាមដោះស្រាយបញ្ហានានា
ដែលរកឃើញវិធីមួយរបស់ឪពុកម្តាយនិមួយៗចំណាយពេលជាមួយកូនរបស់ពួកគេ ។

តុលាការអាចបង្គាប់របាយការណ៍មួយពីសេវាទំនាក់ទំនងរបស់កូនៗ ។

របាយការណ៍អាចផ្តល់អោយតុលាការនូវព័ត៌មានស្តីពីពេលវេលាដែលបានចំណាយជាមួយកូននៅឯសេវា
និងអាចជួយ តុលាការដើម្បីកំណត់ថា តើត្រូវអនុញ្ញាតិអោយមានទស្សនកិច្ចដែលមិនមានការមើលខុសត្រូវ
ឬទេ ។

តើមានអ្វីកើតឡើងនៅក្នុងអំឡុងពេលទំនាក់ទំនងដែលមានការមើលខុសត្រូវ ?

ទស្សនកិច្ចត្រូវតែជាពេលវេលារីករាយសំរាប់កូន ។ សេវាទំនាក់ទំនងរបស់កូនៗ មានរបស់ក្មេងលេង និង
សកម្មភាពជាច្រើនសំរាប់កូនៗ និងឪពុកម្តាយដើម្បី ប្រើប្រាស់ ។

បុគ្គលិកសេវាទំនាក់ទំនងរបស់កូនៗនឹងសង្កេតមើលទំនាក់ទំនងរវាងកូន

និងឪពុកម្តាយរបស់គេនៅគ្រប់ពេលវេលាទាំងអស់ ។

តើនរណាអាចទៅរក សេវាទំនាក់ទំនងរបស់កូនៗ ?

បណ្តាក្រសួងដែលបានបែកគ្នា អាចត្រូវបានជួយដោយ សេវាទំនាក់ទំនងរបស់កូនៗ ។
លោកអ្នកអាចប្រើប្រាស់ សេវាទំនាក់ទំនងរបស់កូនៗ មិនថា លោកអ្នកធ្លាប់រៀបការ ឬមិនធ្លាប់
ឬបានរស់នៅជាមួយនឹងឪពុក
ម្តាយដទៃទៀតរបស់កូនរបស់លោកអ្នក ។

តើខ្ញុំត្រូវប្រើប្រាស់ សេវាទំនាក់ទំនងរបស់កូនៗនៅពេលណា ?

លោកអ្នកអាចប្រើប្រាស់ សេវាទំនាក់ទំនងរបស់កូនៗ ដោយស្ម័គ្រចិត្ត
ឬដោយសារលោកអ្នកត្រូវបានបង្គាប់ដោយតុលាការដើម្បីប្រើប្រាស់សេវា ។ តុលាការអាចបង្គាប់ថា
ការប្រគល់កូន ឬពេលវេលាដែល កូនៗចំណាយពេលជាមួយឪពុកម្តាយមួយ
ឬជាមួយសមាជិកក្រសួងដទៃទៀត ត្រូវបានមើលខុសត្រូវ ។

តើព័ត៌មានអ្វីខ្លះដែល សេវាទំនាក់ទំនងរបស់កូនៗនឹងផ្តល់អោយខ្ញុំ ?

សេវាទំនាក់ទំនងរបស់កូនៗនឹងពន្យល់ពីច្បាប់សុវត្ថិភាពនានាសំរាប់ការប្រើប្រាស់សេវា
និងអាចប្រាប់លោកអ្នកស្តីអំពីសេវានានាដទៃទៀតដែលមានដើម្បីជួយលោកអ្នក ។

តើខ្ញុំត្រូវប្រាប់កូន អ្វីខ្លះអំពីទំនាក់ទំនងដែលមានការមើលខុសត្រូវ ?

និយាយទៅកាន់កូនរបស់លោកអ្នកនៅក្នុងពាក្យពេចន៍ សាមញ្ញៗ ។
ប្រាប់ពួកគេនៅកន្លែងណាដែលពួកគេនឹងជួប ឬចំណាយពេលវេលាជាមួយឪពុកម្តាយដទៃទៀតរបស់ពួកគេ
ឬសមាជិកក្រសួង ។ ពិពណ៌នាវាជាកន្លែងមានសុវត្ថិភាព និងមានលក្ខណៈ មិត្តភាព ។ នាំពួកគេទៅកាន់
សេវាទំនាក់ទំនងរបស់កូនៗសំរាប់ការធ្វើ ទស្សនកិច្ចមួយ
នៅមុនពេលទស្សនកិច្ចនានាដែលមានការមើលខុសត្រូវ ឬដំណើរការផ្លាស់ប្តូរ ចាប់ផ្តើម ។ សូមធ្វើ
អោយប្រាកដថាកូនដឹងថាពួកគេបំរុងទៅជួបនរណា និងរយៈពេលប៉ុន្មាន
ហើយនរណានឹងមកទទួលពួកគេទៅផ្ទះ ក្រោយពីទស្សនកិច្ច ។

តើចាំបាច់ត្រូវការពេលប៉ុន្មានសំរាប់ឪពុកម្តាយចំណាយពេលជាមួយកូនរបស់ពួកគេដែលមានការមើលខុសត្រូវ?

ជាញឹកញយ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូនកាន់តែប្រសើរ ដូច្នោះការមើលខុសត្រូវមិនត្រូវការទៀតទេ ។ ជួនកាលការមើលខុសត្រូវបន្តអស់ខណៈពេលវែង ។ ប្រសិនបើ ទស្សនកិច្ចដែលមានការមើលខុសត្រូវ ឬដំណើរការផ្លាស់ប្តូរនានា ត្រូវបានបង្អាប់ដោយតុលាការ រឿងទាំងនេះបន្តរហូតដល់តុលាការធ្វើសេចក្តីសំរេចចិត្តផ្សេងមួយទៀត ។

តើមានអ្វីកើតមាន ប្រសិនបើលោកអាចមានអារម្មណ៍មិនមានសុវត្ថិភាព?

សេវាទំនាក់ទំនងរបស់កូនៗ មានការរៀបចំចាត់ចែងកើតមានឡើង ដើម្បីការពារសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិក ។ ប្រសិនបើលោកអ្នកមានការបារម្ភអំពីសុវត្ថិភាពរបស់លោក អ្នកឬសុវត្ថិភាពរបស់កូនៗរបស់លោកអ្នក នោះលោកអ្នកគួរតែប្រាប់បុគ្គលិកសេវាអោយដឹងអោយបានលឿនដែល អាចធ្វើទៅបាន ។

ហេតុអ្វីបានជាកូនត្រូវមានសុវត្ថិភាព?

ប្រសិនបើ លោកអ្នកបារម្ភអំពីសុវត្ថិភាពរបស់កូនលោកអ្នកនៅក្នុងអំឡុងពេលធ្វើទស្សនកិច្ច សូមពិភាក្សារឿងនេះ ជាមួយ សេវាទំនាក់ទំនងរបស់កូនៗ នៅមុនពេលធ្វើទស្សនកិច្ចជាលើកដំបូង ។

តើអ្វីដែលខ្ញុំនិយាយនៅឯ សេវាទំនាក់ទំនងរបស់កូនៗ មានការសម្ងាត់ឬទេ?

ទេ អ្វីមួយដែលបាននិយាយ ឬបានធ្វើនៅឯ សេវាទំនាក់ទំនងរបស់កូនៗ អាចត្រូវបានរាយការណ៍ទៅអោយតុលាការ ណាមួយ ។ សេវាទំនាក់ទំនងរបស់កូនៗ អាចផ្តល់របាយការណ៍នានាស្តីពីអ្វីដែលបុគ្គលិកបានសង្កេតនៅក្នុងអំឡុងពេលទស្សនកិច្ចដែលមានការមើលខុសត្រូវ ឬក្នុងពេលដំណើរការផ្លាស់ប្តូរ ចំពោះលោកអ្នក ។ តុលាការ មេធាវីរបស់លោកអ្នក ឬមេធាវីឯករាជ្យម្នាក់ត្រូវបានតែងតាំងដើម្បីតំណាងអោយកូនរបស់លោកអ្នក ។

តើការមើលខុសត្រូវនឹងមានភាពអព្យាក្រឹត្យឬទេ ?

បុគ្គលិកសេវាទំនាក់ទំនងរបស់កូនៗ មិនកាន់ជើងខាងណាទេ ។
ការផ្ដោតការយកចិត្តទុកដាក់របស់ពួកគេគឺទៅលើកូន និងមិនទៅលើជម្លោះដែលឪពុកម្តាយ
ឬសមាជិកគ្រួសារនានាអាចមានទេ ។

តើវានឹងចំណាយអស់ប៉ុន្មាន ?

សេវាទំនាក់ទំនងរបស់កូនៗនឹងគិតថ្លៃឈ្នួលសំរាប់ ទស្សនកិច្ច
និងដំណើរការផ្លាស់ប្តូរនានាដែលមានការមើលខុសត្រូវ ។
សូមប្រាប់សេវានេះអោយដឹងប្រសិនបើលោកអ្នកស្ថិតនៅក្នុងមនុស្សមានចំណូលទាប
ឬកំពុងជួបការលំបាកខាង
ហិរញ្ញវត្ថុនៅពេលដែលសេវានឹងមានការរៀបចំចាត់ចែងដើម្បីធានាអោយលោកអ្នកទទួលបានសេវា ។

តើខ្ញុំទាក់ទងសេវាទាក់ទងរបស់កូនយ៉ាងដូចម្តេច ?

សំរាប់ព័ត៌មានបន្ថែម និងសេចក្តីពិស្តារក្នុងការទាក់ទងសេវា ទាំងនេះ
សូមហៅទៅខ្សែទូរស័ព្ទជំនួយទំនាក់ទំនងគ្រួសារតាមលេខ **1800 050 321** រវាងម៉ោង **8 ព្រឹក ដល់ ម៉ោង 8**
ល្ងាច ពីថ្ងៃ ច័ន្ទ ដល់ ថ្ងៃ សុក្រ និង ពីម៉ោង 10 ព្រឹក ដល់ ម៉ោង 4 ល្ងាច នៅថ្ងៃ សៅរ៍
(លើកលែងតែថ្ងៃឈប់សំរាកជាតិសាធារណៈ) ។

លោកអ្នកក៏អាចទស្សនា ទំនាក់ទំនងគ្រួសារតាមអនឡាញនៅឯ www.familyrelationships.gov.au